

御品軒中秋圓滿套餐
Mid-Autumn Set Menu

អាហារឈុតសុភមង្គល

អាហារនាំសំណាងបីមុខ

គ្រឿងសមុទ្រញាត់ក្នុងដង្កៀបក្តាមស្រួយ សាលាដក្រូចផ្លែជាមួយត្រីសាលម៉ុនអប់ផ្សែង ដើម
សាលាដប្រឡាក់ទឹកស៊ីអ៊ីវ

迎宾锦绣三拼

酥炸海鲜酿蟹钳, 风味柚子沙拉配煎三文鱼, 秘制豉油腌制莴笋

Trio of Delight

Crispy crab claw stuffed with seafood, pink pomelo salad with seared salmon, soy-marinated celtuce



ស៊ុបសាច់ជ្រូកជាមួយប៉ារហ្វីអាហ្វ្រិក ខ្យង មើមដំឡូងចិន និងហ្វូជីប៊ីរី

南非鲍鱼仔螺头淮山杞子炖上汤

Double-boiled superior pork broth with African abalone, conch, Chinese yam and goji berry



សាច់មាន់ខ្មែរទឹកឃ្មុំជាមួយគ្រាប់ល្ង

脆皮金芝麻三黄鸡

Honey-glazed roasted corn-fed chicken with golden sesame seed



បង្កាឈាយត្រីមប៊ីរជាមួយខ្ទឹមស ម្ទេស និងស្លឹកកាវី

蒜香奶油虾球

Creamy garlic butter tiger prawn with bird's eye chilli and curry leaf



ត្រីទឹកកកតាជាមួយទឹកជ្រូកកំប៉ាស្អាតបៃតងហ៊ីរ

香辣梅菜汁干煎鳕鱼

Pan-seared black cod with spicy preserved mustard greens sauce



ននោងខជាមួយខ្យងហុកកៃដូ ទឹកស៊ុប និងផ្សិតអ៊ីណូគីស្រួយ

脆金花带子金瓜上汤烩胜瓜

Stewed sponge gourd with Hokkaido scallop in supreme broth, topped with crispy enoki mushroom



បាយឆាពងទាប្រៃជាមួយសាច់ទាចិញ្ច្រាំ និងកូនត្រី

银鱼仔鸭菰黄金蛋炒饭

Fragrant salted egg fried rice with minced duck and whitebait



សាត្វរសជាតិស្លឹកត្រៃជាមួយជ័រផ្លែប៉េស និងនំសែនព្រះខែនាំសំណាង

桃胶香茅冻露配特选御品轩月饼

Chilled lemongrass sago with peach gum, paired with selected Fortune Palace mooncake



KHR 1,952,000 សម្រាប់ 10 នាក់

15.9.25 – 15.10.25

អាហារថ្ងៃត្រង់ និងពេលល្ងាច

448 美元 | 10 人套餐

2025 年 9 月 15 日 至 10 月 15 日

午餐及晚餐时段供应

USD 448 | Set menu for 10 persons

15.9.25 – 15.10.25

Available for lunch and dinner